



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue #312 | 08th - March 21th, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI



Photo Credit: Lowell Health Department

ការចាក់ថ្នាំវ៉ាក់សាំងជម្ងឺ កូវីដ-១៩ Covid-19 Vaccinations in Massachusetts

Please see Covid-19 Vaccinations /05

ដោយ៖ Khmer Post USA

ចាប់តាំងពីមានការអនុម័តថ្នាំវ៉ាក់សាំងជម្ងឺកូវីដ១៩ ប្រភេទ Moderna និង Pfizer ក្នុងខែធ្នូមក មនុស្សប្រមាណ ៦៧.៩ លាននាក់ បានទទួលការចាក់ថ្នាំវ៉ាក់សាំងរួចហើយ យ៉ាងហោចណាស់ ក៏ បានមួយដួសដែរ។ នេះបើយោងតាមការបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងជម្ងឺឆ្លង ហៅ កាត់ថា (C.D.C) កាលពីថ្ងៃច័ន្ទ ទី១ ខែមីនា ឆ្នាំ២០២១។ មនុស្សប្រហែល ២៥.៥ លាននាក់ ចាក់ថ្នាំ វ៉ាក់សាំងគ្រប់ចំនួនដួស។ ថ្មីៗនេះ ពលរដ្ឋអាមេរិក ស្លាប់ដោយសារ ជម្ងឺកូវីដ-១៩ មានចំនួន ៥១៣០០០នាក់ រាប់ចាប់តាំងពីមុន មានមនុស្សម្នាក់ស្លាប់ដោយសារ ជម្ងឺកូវីដ-១៩ ក្នុងខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋបាលប្រធាន បានសន្យាថា មនុស្ស ១០០ លាននាក់ ចាក់វ៉ាក់សាំងក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងនៃការចូលកាន់ដំណែងរបស់គាត់ ហើយនាពេលថ្មីៗនេះ មានប្រហែល ១.៨២ លានដួស ក្នុង មួយថ្ងៃ កំពុងត្រូវបានចាក់នៅទូទាំងប្រទេស។

ដំណាក់កាលនៃការចែកថ្នាំវ៉ាក់សាំងនៅក្នុងរដ្ឋ Massachusetts

ចាប់ពីខែធ្នូ ឆ្នាំ២០២០ មកទល់ខែកុម្ភៈ ២០២១ ក្នុងដំណាក់កាលទី១ ត្រូវបានផ្តល់អាទិភាពដល់ បុគ្គលិកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យ និងមិននៅក្នុងមន្ទីរពេទ្យ។

ដំណាក់កាលទី២ ពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២១ បាននែ្តមនុស្សក្រុម

តទៅទំព័រទី១២

First Shipment of Astranzeneca Covid-19 Vaccine Arrives Cambodia

By U.S. Embassy in Cambodia

US Embassy in PHNOM PENH, Cambodia – released a statement on March 3rd, 2021 congratulates, Cambodia – The United States congratulates Cambodia on the successful arrival of 324,000 doses of the Astra-Zeneca COVID-19 vaccine on March 2, 2021. This shipment was made possible through the COVAX Advance Market Commitment, a global initiative to support equitable access

Please see Covid-19 Vaccine Arrives Cambodia /04

សហរដ្ឋអាមេរិកអបអរសាទរព្រឹទ្ធសកម្មជា ចំពោះការមកដល់វ៉ាក់សាំង COVAX

ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដួស នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញា ចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោង គំនិតផ្តួចផ្តើមជា សកល ក្នុងការគាំទ្រការទទួលបាន ប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។ នៅក្នុងពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាស ពីការផ្តល់ជំនួយ

តទៅទំព័រទី០៨





មេធាវី លុយ ហាស្កែល LAW OFFICE OF LOUIS S. HASKELL

Excellent Service Since 1987

សេវាកម្មជាតីតាំងពីឆ្នាំ 1987

គ្រោះថ្នាក់ចរាចរណ៍យន្តជនរថយន្ត, រថយន្តពុទ្ធនិងផ្ទុក • អន្តោប្រវេសន៍
ធ្វើពន្ធ • ការរៀបចំ • គ្រោះថ្នាក់រំលោភបំពាន • ឆ្កែចាំ
ជំនួយស្រាវ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទំនុកចិត្តរបស់លោកអ្នកមកលើការិយាល័យមេធាវីយើងខ្ញុំ ក្នុងការដោះស្រាយ
បញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបម្រើលោកអ្នកយ៉ាងល្អនាពេលអនាគត។
បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com



Auto, Truck and Motorcycle Accidents
Immigration • Tax • Bankruptcy
Slip & Fall • Dog Bite
Tax Resolution & Defense

Thank you for your continued confidence
 In our office to handle your legal and tax matters.
 We look forward to serving you well into the future.

មណ្ឌលពិនិត្យសុខភាពទូរំបេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន


1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

សាលារៀនរដ្ឋទីក្រុងឡូវែល មាតាបិតា និងសិស្ស ព័ត៌មានឆ្នាំសិក្សា ២០២០-២០២១

- ស្វាគមន៍
- សាលារៀនរដ្ឋ ទីក្រុងឡូវែល - ការព័ត៌មានជម្ងឺកូវីដ-១៩
- ធនធានបច្ចេកវិទ្យា
- កាលវិភាគសិក្សាពីចម្ងាយ សេវាចំណីអាហារ
- ប្រតិទិនស្រុក ២០២០-២០២១
- សៀវភៅមេរៀន
- ទម្រង់មាតាបិតាសម្រាប់ការពិចារណាដាក់កូនចូលរៀនដោយផ្ទាល់
- កម្មវិធីធ្វើតេស្ត សម្រាប់មាតាបិតា និង អាណាព្យាបាល LPS POOL
- គ្រួសារមាតាបិតា និងអាណាព្យាបាលជាទីគោរពរាប់អាន!
- នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ យើងនឹងចាប់ផ្តើមទទួលសិស្សចូលវិញសម្រាប់ការសិក្សាដោយផ្ទាល់។ ជាផ្នែកមួយនៃការចាប់ផ្តើមបើកឡើងវិញ យើងនឹងផ្តល់ការធ្វើតេស្តជម្ងឺកូវីដ-១៩ប្រចាំសប្តាហ៍ដោយឥតគិតថ្លៃ។ ការធ្វើតេស្តនេះនឹង



កាត់បន្ថយហានិភ័យការឆ្លងជម្ងឺកូវីដ-១៩ តាមរយៈការជួយកំណត់រកករណីវិជ្ជមានទាំងនោះក្នុងចំណោមមនុស្សដែលមិនបង្ហាញរោគសញ្ញាជម្ងឺកូវីដ-១៩ ។

យើងសង្ឃឹមថា លោក អ្នក នឹងចូលរួមដោយចុះហត្ថលេខាលើទម្រង់យល់ព្រមសម្រាប់កូនរបស់លោក អ្នក។ សិស្ស និងបុគ្គលិកចូលរួមកាន់តែច្រើនសាលារៀនរបស់យើង នឹងកាន់តែមានសុវត្ថិភាព!

- តើកម្មវិធីធ្វើតេស្តកូវីដ-១៩ ជាអ្វី?
 - សិស្សដែលចូលរួមនឹងត្រូវធ្វើតេស្តជម្ងឺកូវីដ-១៩ មួយសប្តាហ៍ម្តង។
 - កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់សិស្សទាំងអស់ដែលរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន។ សិស្សច្រើនទៀត នឹងត្រូវបញ្ចូលនៅពេលយើងបន្តទទួលសិស្ស និងបុគ្គលិកបន្ថែមត្រឡប់មកវិញ។
 - ការធ្វើតេស្តនឹងធ្វើឡើងនៅតាមសាលារៀននីមួយៗ។
 - ការធ្វើតេស្តជម្ងឺកូវីដ-១៩ របស់ងាយស្រួល និងមិនឈឺចាប់។ វាគឺជាការធ្វើតេស្តតាមច្រមុះ ដោយការផ្តិតយកខាងក្នុងរន្ធច្រមុះថ្មីៗ ស្រាលៗ។ យើងនឹងសម្រួលដល់សិស្សទាំងអស់ដែលត្រូវការ
- តទៅទំព័រទី១១**

We're OPEN

Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពឡូវែល
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (978) 455-7992

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (781) 780-7755

មជ្ឈមណ្ឌលវីចិនជំរុញកំពុងបិទប្រតិបត្តិការត្រីបត្របីយប័ណ្ណ

ចំណុចសំខាន់ៗ

- តំបន់ Inner Mongolia ចិន មានផែនការហាមប្រាមគម្រោងវីត្រីបត្របីយប័ណ្ណ និងបិទសកម្មភាពដែលមានស្រាប់ ដើម្បីកាត់ផ្ដាច់ប្រតិបត្តិការប្រើប្រាស់ថាមពល។

- ការធ្វើវី Bitcoin ប្រើប្រាស់ថាមពលប្រហែល ១២៨.៨៤ terawatt ម៉ោងក្នុងមួយឆ្នាំ ច្រើនជាងប្រទេសទាំងមូល ដូចជា ប្រទេសអ៊ុយក្រែន និងអាហ្សង់ទីន។

- តំបន់ Inner Mongolia តែមួយប្រើថាមពល ៨%នៃការធ្វើវី bitcoin នៅទូទាំងសកលលោក ច្រើនជាងសហរដ្ឋអាមេរិក ដែលប្រើចំនួន ៧.២%។

ខេត្តក្បាងចូរ ប្រទេសចិន— តំបន់ Inner Mongolia ចិន មានផែនការហាមប្រាមគម្រោងវីត្រីបត្របីយប័ណ្ណថ្មី និងបិទសកម្មភាពដែលមាន ដើម្បីកាត់ផ្ដាច់ប្រតិបត្តិការប្រើប្រាស់ថាមពល។

Bitcoin អាស្រ័យលើបណ្តាញវិបជ្ជការមានន័យថា វាមិនមែនចេញដោយអង្គភាពតែមួយដូចជាធនាគារកណ្តាលទេ។ ការទូទាត់ចំណាយ កត់ត្រានៅក្នុងសៀវភៅសាធារណៈមួយ ដែលគេហៅឈ្មោះថា ប្លុកឆែន (block chain) ត្រូវការ “បញ្ជាក់” ដោយអ្នករុករកវី។

អ្នករុករកវីទាំងនេះ ប្រើប្រាស់ប្រព័ន្ធ

កុំព្យូទ័រដោះស្រាយចម្ងល់គណិតវិទ្យាដ៏ស្មុគស្មាញដែលមានប្រសិទ្ធភាព អនុញ្ញាតឱ្យមានការទូទាត់ចំណាយតាម bitcoin កើតឡើង។ អ្នករុករកវីទទួលបានរង្វាន់ និងការលើកទឹកចិត្ត។

ប៉ុន្តែដោយសារតែកុំព្យូទ័រមានថាមពលខ្ពស់ វាប្រើប្រាស់ថាមពលច្រើន។

ការធ្វើវី Bitcoin ប្រើប្រាស់ថាមពលប្រហែល ១២៨.៨៤ terawatt ម៉ោងក្នុងមួយឆ្នាំ

Cambridge។

ប្រទេសចិន ប្រើប្រាស់ចំនួន ៦៥% នៃការធ្វើវី bitcoin ទាំងអស់នៅទូទាំងសកលលោក តំបន់ម៉ុងហ្គោលីតែមួយមានចំនួន ៨% ដោយសារតែថាមពលថោក។ ជាការប្រៀបធៀបសហរដ្ឋ អាមេរិកប្រើប្រាស់ចំនួន ៧.២% នៃការធ្វើវី bitcoin នៅទូទាំងសកលលោក។

យ៉ាងណាមិញ មិនមែនត្រីបត្របីយប័ណ្ណ



ច្រើនជាងប្រទេសទាំងមូល ដូចជា ប្រទេសអ៊ុយក្រែន និងអាហ្សង់ទីន។ នេះបើយោងតាមសន្ទស្សន៍ប្រើប្រាស់អគ្គិសនី Cambridge Bitcoin ជាគម្រោងមួយរបស់មហាវិទ្យាល័យ

ទាំងអស់មានដំណើរការដូចជា bitcoin ។

Inner Mongolia ស្ថិតនៅក្នុងភាគខាងជើងប្រទេសចិន បរាជ័យ មិនសម្រេចគោលដៅវាយតម្លៃរបស់រដ្ឋាភិបាលកណ្តាល ទាក់ទង

នឹងការប្រើប្រាស់ថាមពលក្នុងឆ្នាំ២០១៩ និងត្រូវបានស្តីបន្ទោសដោយទីក្រុងប៉េកាំង។ ជាការឆ្លើយតប គណៈកម្មការអភិវឌ្ឍន៍នៃកែទម្រង់តំបន់ បានដាក់ចេញផែនការមួយ កាត់បន្ថយការប្រើប្រាស់ថាមពល។

ផ្នែកនៃផែនការទាំងនោះ ទាក់ទងនឹងការបិទគម្រោងវីត្រីបត្របីយប័ណ្ណដែលមានស្រាប់នៅត្រឹមខែមេសា ឆ្នាំ២០២១ និងមិនអនុម័យលើគម្រោងថ្មីទៀតដែរ។ ពួកគេក៏ចូលរួមធ្វើការវាយតម្លៃឡើងវិញលើឧស្សាហកម្មថាមពលធុនធ្ងន់ ដូចជា ដែកថែប និងធូលីថ្ម។

រដ្ឋាភិបាលចិនគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាប្លុកឆែន bitcoin វាបានសំឡឹងមើលដើម្បីបំបែកចោលរូបិយប័ណ្ណដីដីថ្មីដោយខ្លួនឯង។ ក្នុងឆ្នាំ២០១៧ ទីក្រុងប៉េកាំង បានហាមឃាត់ការផ្តល់កាត់ដំបូង ជាមធ្យោបាយមួយចេញក្រដាសដីដីថ្មី និងលើកតម្កើងលុយ។ រដ្ឋាភិបាល ក៏បានបំបែកជំនួញ ទាក់ទងនឹងប្រតិបត្តិការត្រីបត្របីយប័ណ្ណ ដូចជាការប្តូរ ជាដើម។

ប្រទេសចិនក៏ជម្រុញឱ្យក្លាយជាបរិយាកាសមិត្តភាព។ ប្រធានាធិបតី ស៊ី ជីងពីង បាននិយាយកាត់ផ្តាច់មុខថា ប្រទេសចិនកំពុងផ្តោតលើកម្រិតកំពូលនៃការបំបាយការបានឌីអុកស៊ីតត្រឹមឆ្នាំ២០៣០ និងកាត់បន្ថយការបានឱ្យអស់ត្រឹមឆ្នាំ២០៦០។

Covid-19 Vaccine Arrives Cambodia

Covid-19 Vaccine Arrives Cambodia /From Front Page

to COVID-19 vaccines. The United States recently announced the provision of an initial \$2 billion—out of a total planned \$4 billion—to the COVAX Advance Market Commitment, making the United States the single largest contributor to the international response to COVID-19. Cambodia is among the first countries in the region to have received COVID-19 vaccines through the COVAX facility.

“Supporting Cambodia’s response to COVID-19 through the COVAX facility continues our long-standing public health cooperation and partnership with Cambodia,” said U.S. Ambassador W. Patrick Murphy. “Defeating the pandemic is a global challenge and the United States is working both at home and abroad to stop the spread of the disease. Working together, we can defeat COVID-19 and prepare ourselves for future threats.”

The U.S. contributions to CO-

VAX, through the U.S. Agency for International Development (US-AID), will support the purchase and delivery of safe and effective COVID-19 vaccines for the world’s most vulnerable and at-risk popula-



Photo courtesy: UNICEF Cambodia

tions in 92 low- and middle-income countries. This support is critical to controlling the pandemic, slowing the emergence of new variants, and helping to restart the global economy.

The United States will also work with other donors to make further pledges and commitments to meet the COVAX facility’s critical needs. The U.S government is committed to collaborating with partners and governments to support global COVID-19 vaccination efforts.

The United States has worked

closely with Cambodian stakeholders throughout the duration of the pandemic to protect public health and strengthen the response to COVID-19. Long-

standing health partnerships in Cambodia have facilitated this work, including through the U.S. Centers for Disease Control (CDC), the U.S. National Institutes of Health (NIH), the U.S Naval Medical Research Center, and US-

AID. These partnership have bolstered the surveillance, contact tracing, research, and public awareness needed to control the pandemic and save lives.

In addition, through USAID, the United States has provided more than \$11 million in special funding to help Cambodia prevent, detect, and respond to the pandemic outbreak and to support economic recovery. These resources have helped the Kingdom with risk communication, community engagement, infection prevention and control, case management, laboratory systems, and have provided important commodities such as basic hygiene supplies, essential viral transport media, cold-chain boxes for safe transport of specimens to labs for analysis, personal protective equipment for laboratory staff and front-line health workers, and IT equipment to strengthen COVID-19 health education related messaging and contact tracing system management.

Covid-19 Vaccinations in Massachusetts

Since the approval of the Moderna and Pfizer Covid-19 vaccines in December, about 67.9 million people have been vaccinated, at least one dose according to C.D.C report on Monday, March 1, 2021. About 25.5 million people have fully vaccinated. Currently number of Americans died of Covid-19 still staggering at 513,000 people since a year ago, when one person died of covid-19 in February 2020.

Bidden administration pledged to have 100 million people vaccinated during his first 100 days in the office, currently there are about 1.82 million doses per day being administered throughout the country.

Phases of the vaccines distribution in Massachusetts From December 2020 – February 2021 in phase one was designated the priority for clinical and non-clinical healthcare workers. Phase 2 from February to March 2021, four additional groups added to the list of priority including elderly 65+ and older, individuals with 2+ certain medical


conditions, residents and staff of low income/affordable senior housing, and other workers including early education/daycare, K-12, transit, grocery, utility, food and

agriculture, restaurant and cafe workers. According to the

Massachusetts governor website, specific essential workers are listed as below:

Employees across the food,

transportation industry (e.g. paratransit for people with disabilities, food delivery, nonurgent medical transport), Massport workers other than police; Convenience store workers (under grocery workers);



beverages, agriculture, consumer goods, retail, and foodservice sectors; Meatpackers; Sanitation, public works and public health workers; Vaccine development workers;

Food pantry workers and volunteers; Transit/transportation: Uber/Lyft/ride share services/pharmacy delivery drivers, airline workers, workers in the passenger ground

Water and wastewater utility staff

Court system workers (judges, prosecutors, defense attorneys, clerks), other than court officers who are listed under first responders Medical supply chain workers Workers at manufacturers (including biotechnology companies and those companies that have shifted production to medical supplies), materials

and parts suppliers, technicians, logistics and warehouse operators, printers, packagers, distributors of medical products and equipment (including third party logistics providers, and those who test and repair), personal protective equipment (PPE), isolation barriers, medical gases, pharmaceuticals (including materials used in radioactive drugs), dietary supplements, commercial health products, blood and blood products, vaccines, testing materials, laboratory supplies, cleaning, sanitizing, disinfecting or sterilization supplies (including dispensers), sanitary goods, personal care products, pest control products, and tissue and paper towel products.

Funeral directors and funeral workers Shipping port and terminal workers Phase 3 of the vaccination will be available in April 2021 and is expected to open to all general public.

To search for available appointments, visit: vaxfinder.mass.gov Appointments at Lowell General Hospital's vaccine site at 1001 Pawtucket Blvd. can be made online at: www.lowellgeneralvaccine.com You also can go to Center Disease Control website to plan your own vaccine available in your state at: <https://www.cdc.gov/coronavirus/2019-ncov/vaccines/distributing.html>

ការិយាល័យច្បាប់

រ៉ូសា និង តាំង



Francisco J. Rosa, Esq.
មេធាវី ប្រុង ស៊ីសុ ជេរុសា



Andrew 'Bunna' Taing, Esq.
មេធាវី អែន ប៊ុនណា តាំង

Law Office of
Rosa & Taing
ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្បួនធន
- អន្តោប្រវេសន៍
- ការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិសោធន៍ និងអាការព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: **978-458-0934** | at@rosataing.com



CONWAY
INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុនផ្សាយបានបម្រើសហគមន៍ដោយធានា
រ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គែន ។
យើងខ្ញុំជាក្រុមការងារបំពេញសេវាគ្រប់មុខដូចខាងក្រោម ៖

ការធានារ៉ាប់រងគ្រួសារ ការធានារ៉ាប់រងទីផ្សារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអសង្គការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ
- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនួញ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្ទដី (Bonds)
- អ្នកមើលថែទាំ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត



77 E. Merrimack Street, Lowell, MA 01852
Tel: **978-454-5054** | Fax **978-453-2480**
www.conwayinsurance.com

សូមទាក់ទងមក : ហ្វ្រីលីប មុត, អ្នកគ្រប់គ្រង

ទស្សនៈខ្មែរ-អាមេរិកាំងចំពោះការមិនដាក់ទោសលោក ដូណាល់ ត្រាំ

ទីក្រុង CHARLOTTE រដ្ឋ NORTH CAROLINA ដោយ: សុខ ខេមរា, VOA

ពលរដ្ឋខ្មែរ-អាមេរិកាំងខ្លះនៅតាមបណ្តា រដ្ឋមួយចំនួនបានបង្ហាញការរីករាយ និង ខកចិត្ត លាយឡំគ្នានៅក្រោយពេលដែលព្រឹទ្ធសភា ខកខានមិនបានដាក់ទោសអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក Donald Trump ពីបទ ញុះញង់ឲ្យមានអំពើហិង្សា នៅវិមានរដ្ឋសភា។

លោក ពេ គង់ មកពីក្រុង មីនីអាប៉ូលីស រដ្ឋមីនីសូតា បានថ្លែងថា សវនាការជំនុំជម្រះ ក្តីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅព្រឹទ្ធសភា ជារឿងគ្មានន័យ មិនស្របច្បាប់ និងគ្មានយុត្តាធិការ។

«ត្រូវហើយលោក ត្រាំ គាត់ជាពលរដ្ឋ ឯកជនធម្មតា ហើយ impeachment ឬការបើក សវនាការជំនុំជម្រះក្តីនេះ បើតាមការយល់ដឹង របស់ខ្ញុំ គឺអនុវត្តបានតែប្រធានាធិបតី ក្នុងមុខ តំណែងប៉ុណ្ណោះ»។

លោកបានបញ្ជាក់ថា គេមិនគួរធ្វើកិច្ចការ រំលោភលើច្បាប់ដោយសារតែខឹងលោកត្រាំ នោះទេ។

ខ្មែរ-អាមេរិកាំងម្នាក់ទៀតគឺលោក វ៉ាសនា ខឹម មកពីរដ្ឋ តិចសាស់ បានបង្ហាញការយល់ ឃើញរបស់លោកដែរចំពោះសវនាការជំនុំជម្រះ ក្តីលោក ត្រាំ ក្រោយពេលលោកបានអស់ អាណត្តិជាប្រធានាធិបតី ទៅហើយនោះ។ លោកបានថ្លែងថា៖

«សវនាការជំនុំជម្រះក្តី Impeachment គឺជារឿងមិនស្របច្បាប់រដ្ឋធម្មនុញ្ញ។ វាគ្មាន សាក្សីភ័ស្តុតាងច្បាប់គតិយុត្តិចំពោះការញុះញង់ របស់គាត់ ឲ្យមានអំពើហិង្សានៅវិមានរដ្ឋសភា នោះទេ»។

លោកស្រី ទិត គឹមហ៊ុន មកពីតំបន់ High Point រដ្ឋ North Carolina បានថ្លែងថា នៅ សហរដ្ឋអាមេរិកច្បាប់មិនមែនសម្រាប់គណបក្ស ណាមួយទេ គឺប្រទេសទាំងមូលតែម្តង ហើយ មានភាពច្បាស់លាស់ទោះជាប្រធានាធិបតីគឺ ត្រូវតែស្ថិតនៅក្រោមច្បាប់។

«និយាយរួមទោះយើងជា President ប្រធានាធិបតីក៏ដោយ ក៏យើងគ្មានសិទ្ធិទៅ បញ្ជាអ្នកខាងច្បាប់ អ្នកខាងសភា ព្រឹទ្ធសភា អីទាំងអស់ហ្នឹងឲ្យធ្វើអ្វីដែលយើងចង់ធ្វើដែរ។ អីចឹងសរុបសេចក្តីទៅនៅក្នុងការដែលគេរក ភស្តុតាងមិនឃើញថាគាត់បានធ្វើកំហុស ខុសឆ្គងអ្វីហ្នឹងគឺវាមានការដាក់លាក់ដោយ យើងឃើញថាច្បាប់នៅក្នុងសហរដ្ឋអាមេរិក នេះគឺយើងឃើញថាមានការត្រួតពិនិត្យសងខាង ទាំងអស់មានទាំងគណបក្សប្រជាធិបតេយ្យ Democrat Partyនិង គណបក្សសាធារណរដ្ឋ Republican party»។

សវនាការជំនុំជម្រះក្តីអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក Donald Trump ពីបទ ញុះញង់ឲ្យមានអំពើហិង្សាដែលធ្វើឲ្យមនុស្ស ស្លាប់៥នាក់ដែលក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ និងធ្វើឲ្យមន្ត្រីប៉ូលីសយ៉ាងតិច១៣៨នាក់រង របួសនោះ បានបញ្ចប់នៅរសៀលថ្ងៃសៅរ៍



Senate voting to acquit former US President Trump in impeachment trial

ទី១៣ខែកុម្ភៈ បន្ទាប់ពីសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកចំនួន១០០នាក់បានបោះឆ្នោត ក្នុងសំឡេង ៥៧ ទល់នឹង ៤៣។

សមាជិកព្រឹទ្ធសភាមកពីខាងគណបក្ស សាធារណរដ្ឋចំនួន ៧ នាក់ បានចូលរួមជាមួយ សមាជិកព្រឹទ្ធសភាមកពីខាងគណបក្ស



Filling photo: Mob of protesters supporting Donald Trump storming the US Capitol Hill in Washington DC on 6 January 2021

ប្រជាធិបតេយ្យចំនួន ៥០ នាក់ ក្នុងការរក ឃើញថាលោក Trump មានទោស។ ដើម្បីរក ឃើញថាលោក Trump មានទោសដូចការ ចោទប្រកាន់ ព្រឹទ្ធសភាត្រូវការសំឡេងឆ្នោត យ៉ាងតិច ៦៧ សំឡេង ឬ ២ ភាគ ៣។

លោក បូរ៉ាត់ សិទ្ធិ ពលរដ្ឋខ្មែរ-អាមេរិកាំង មកពីរដ្ឋតឺឡីស្សាន បានថ្លែងថាសវនាការ តទៅទំព័រទី០៧

Opinion: Cambodian-American over Not-Convicted Trump Case

21 Feb 2021 By Sok Khemara, VOA
Some Cambodian-American who are living in several states show their mixed of joys and upset after senate failed to punish former US President Donald Trump on impeachment charge of an inciting a violent insurrection at the

tutional. No witness, no evident, no rule of law for incitement acts against him for committing violence at the Capitol Hill’.

Ms. Tith Kimhun from High Point, North Carolina said that in the United States, law is not for one political party, law is for the country as a whole and the law is clear, even the president is also under the law.

“In short, even if you are a president, you have no right at all to order the legislators, parliament members, senate members to do what you want. In case you cannot find evidence to prove his mistake, the law in the United States is accurate, it was reviewed and being monitored by both parties-Democrat Party and Republican Party”.

Impeachment trial of the former US President Donald Trump on charge of an inciting a violent insurrection at the Capitol Hill, five people died including a police officer and 138 other people injured. It ended in the afternoon of 13 February right after 100 senate members voted to convict Trump 57 to 43.

Seven senate members of the Republican Party joined with 50 senate members of the Democrat Party who convict Trump as guilty. To ensure that Trump is guilty or not, the senate needs at least 67 votes or 2/3 of the vote.

Mr. Borat Sith, a Cambodian-American from Washington DC said that Trump’s impeachment trial at the senate is a weak legal proceeding.

“No one ever open an impeachment trial of a civilian, an ordinary person. He is out of office as president. I have never seen such an impeachment trial. It is historical”.

He said he was happy to hear that Trump is a reformer of the Republic Party and a long time US systematic corrupted leadership free from the accusation.

For Ms. Soben Pin from Lowell, Massachusetts and the founder of Khmer Post USA said that it is sad and disappointed that Trump free from punishment due to insufficient evident. But the Republican Party is not independent from Trump for a great national interest and democracy; it does for the big interest of the party.

“Another big regret is nearly half of American people still believe in Trump, which is also dangerous; we look forward

Please see Cambodian-American /07

individual and impeachment or trial, according to my knowledge can only be carried out for the President in office”.

He added that they should not do their work violating to the law because of they are angry at Trump.

Another Cambodia-American Mr. Veasna Khem from Texas has showed of his point of view that the trial of Trump post presidential office. He said that:

“The impeachment trial is unconsti-

តមកពីទំព័រទី ០៦ ទស្សនៈខ្មែរ-អាមេរិកាំងចំពោះ...

លោក ត្រាំនៅព្រឹទ្ធសភាជាដំបូងខ្សោយខាង ផ្លូវច្បាប់។

«វាមិនដែលមានអ្នកណាគេ impeach បើកសវនាការជំនុំជម្រះក្តី Civilian (ជនស៊ីវិល) ជាមនុស្សសាមញ្ញជនទេ គាត់អស់តំណែងពី ប្រធានាធិបតីរួចទៅហើយ ទៅ impeach គាត់ ទៀត វាមិនដែលឃើញក្នុងប្រវត្តិសាស្ត្រ»។

លោកថាលោក រីករាយនៅពេលបាន ទទួលដំណឹងថាលោកត្រាំដែលលោកចាត់ទុក ថាជាអ្នកកែទម្រង់គណបក្សសាធារណរដ្ឋ និង ប្រព័ន្ធដឹកនាំសហរដ្ឋអាមេរិកដែលពុករលួយ ជាប្រព័ន្ធនិងគ្មានការកែប្រែជាយូរមកហើយ នោះ បានរួចខ្លួនពីការចោទប្រកាន់ទោស។

តែសម្រាប់អ្នកស្រី សុបិន ពិន មកពីក្រុង ឡូរែល រដ្ឋ ម៉ាសាឈូសិត និងជាស្ថាបនិក បណ្តាញព័ត៌មាន Khmer Post U.S.Aបានថ្លែង ថា ជាដំបូងគួរឲ្យសោកស្តាយ និងខកចិត្តដែល លោកត្រាំបានរួចខ្លួនពីការដាក់ទោសដោយសារ មានភស្តុតាងគ្រប់គ្រាន់តែគណបក្សសាធារណរដ្ឋ មិនមានឯករាជ្យភាពពីលោក ត្រាំ ដើម្បីផល ប្រយោជន៍ជាតិជាធំ និង លទ្ធិប្រជាធិបតេយ្យ នោះទេតែគិតតែគណបក្សជាធំវិញ។

«ហើយការសោកស្តាយខ្លាំងមួយទៀត គឺថាយើងគួរឲ្យស្តាយគឺជាជិតពាក់កណ្តាល សហរដ្ឋអាមេរិកនៅតែជឿលោកត្រាំហ្នឹងហើយ

ដែលថាជាគ្រោះថ្នាក់មួយដែរ យើងមើលទៅ ថ្ងៃមុខ នៅពេលបោះឆ្នោតប្តូរឆ្នាំទៀត»។

អ្នកស្រីថ្លែងដូច្នេះ ដោយយោងថា លោក ត្រាំទំនងជាអាចនឹងវិលមកចូលក្នុងនយោបាយ វិញ។ អ្នកស្រី បានអះអាងថា ទោះជាមិនបាន ដាក់ទោសលោក ត្រាំពេលនេះក្តី តែលោក ត្រាំនៅមានរឿងច្រើនទៀតដែលរងការ ស៊ើបអង្កេត ហើយសភាប្រឹក្សា Congress បាន បង្ហាញពីភាពខ្លាំងឬ Strong និងបង្ហាញ ឬ Demonstrate ពីអំណាចសភាដែរហើយចំពោះ ការទទួលខុសត្រូវចំពោះមុខច្បាប់ទោះជា ប្រធានាធិបតីក្តី។

«ខ្ញុំយល់ថា Congress (សភា) នៅតែ strong (ខ្លាំង) ហើយ Congress ក៏បាន Demonstrate (បង្ហាញ) រួចហើយថា នេះជាប្រទេសមួយដែល មិនមែន Congress ធ្វើការឲ្យប្រធានាធិបតី ទេ»។

ទោះជាមានការរិះគន់ជាច្រើនពីមតិ លោកត្រាំនិងការរិះគន់សហរដ្ឋអាមេរិកថាបាន បង្ហាញសារមិនល្អលើសកលលោកក្នុងករណី លោកត្រាំក្តីតែក្រុមពលរដ្ឋអាមេរិកាំងមួយចំនួន រួមទាំងលោក វ៉ាសនា ខឹម ក៏នៅតែបង្ហាញថា មតិរបស់ត្រាំជាច្រើនដូចជាលោក បានស្តារ សេដ្ឋកិច្ច អាមេរិក ធ្វើឲ្យពាណិជ្ជកម្មជាចិន

តទៅទំព័រទី០៩

Cambodian-American over Not-Convicted Trump Case

Cambodian-American/From Page 06

to the next election in four years”.

She said that Trump is likely to return into politic. She emphasized that although he is not convicted at this time but Trump has many other cases under investigation and the congress shows it strongly and demonstrates the power of the house to be responsible for in front



Ms. Soben Pin from Lowell, Massachusetts and the founder of Khmer Post USA of the law even he is the president.

“I see that the congress still strong and the congress demonstrated already that the congress does not work for the president”.

Even though there are many criticism

of Trump’s legacy and the United States of America with not good messages for the world over Trump’s case and American people’s but a number of American people as well Mr. Veasna Khem still shows that Trump improved American economy and justified America-China trade, reduced a lot of inflation of American revenues and reactivates the Republican Party moving forward and dared to revisit American policies where no other president dare to do so.

In addition, Ms. Tith Kimhun who appealed to Cambodian people to engage in the US politic, contacting with congress and senate in each state to make law and to help Cambodia as a country of their origin to receive Trump’s legacy such as sanctioning of individuals who destroyed democracy in Cambodia, in Asia and in other countries in the world. She affirmed that Trump is still influential to politics and he is entitled to be re-elected.

“I still see him as influential; he has supporters as other members of the senate, if we look at other states like the state where I am living in North Caro-

Please see Cambodian-American /09



**មណ្ឌលពិនិត្យសុខភាពលីន
Lynn Primary Care Center**

**លោកវេជ្ជបណ្ឌិត ម៉ឺ សុខារិទ្ធ, M.D.
Sokharith Mey, M.D.**

**ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients**

អាសយដ្ឋាន

280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

**ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ**



ជំងឺទូទៅ

Family Medicine

សុខភាពផ្លូវចិត្ត

Behavioral Health

**We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer**

តមកពីទំព័រទី ០១

សហរដ្ឋអាមេរិកអបអរសាទកម្ពុជា

សម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិកជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា៖ «ការគាំទ្រចំពោះការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះមេរោគកូវីដ ១៩ តាមរយៈយន្តការ COVAX បន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយូរអង្វែងផ្នែកសុខភាពសាធារណៈរបស់យើង ជាមួយប្រទេសកម្ពុជា។ ការយកចិត្តទុកដាក់ជាសកល ហើយសហរដ្ឋអាមេរិកកំពុងធ្វើការនៅក្នុងប្រទេសនិងនៅក្រៅប្រទេសដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ដោយធ្វើការជាមួយគ្នា យើងអាចឈ្នះមេរោគកូវីដ ១៩ បានហើយត្រៀមខ្លួនបង្ការទប់ទល់នឹងការគំរាមកំហែងនៅពេលអនាគត»។

ការរួមវិភាគទានរបស់សហរដ្ឋអាមេរិកចំពោះ COVAX តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ជួយដល់ការទិញ និងការបញ្ជូនវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព សម្រាប់ប្រជាជនដែលងាយរងគ្រោះ និងប្រឈមនឹងហានិភ័យខ្លាំងជាងគេ នៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យមនៃពិភពលោក ។ ការទ្រទ្រង់នេះមានភាពចាំបាច់ណាស់ ក្នុងការកម្ចាត់មេរោគរាតត្បាតជាសកល ដោយបន្ថយល្បឿននៃការលេចឡើងនៃមេរោគបម្លែងថ្មីនិងជួយឲ្យសេដ្ឋកិច្ចសកលលោកមានដំណើរការឡើងវិញ។

សហរដ្ឋអាមេរិក ក៏នឹងធ្វើការផងដែរជាមួយម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើការសន្យាផ្តល់ជំនួយ និងការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីបំពេញនូវតម្រូវការចាំបាច់នៃយន្តការ COVAX ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការសហការជាមួយដៃគូ និងរដ្ឋាភិបាលដទៃទៀត ដើម្បីទ្រទ្រង់ការខិតខំក្នុងការចាក់វ៉ាក់សាំងជាសកល ប្រឆាំងនឹងមេរោគកូវីដ ១៩។

សហរដ្ឋអាមេរិក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា នៅក្នុងអំឡុងពេលទាំងមូលនៃការមានមេរោគរាតត្បាតជាសកលនេះដើម្បីការពារសុខភាពសាធារណៈ និងពង្រឹងការឆ្លើយតបចំពោះមេរោគកូវីដ ១៩។ ភាពជាដៃគូយូរអង្វែងផ្នែកសុខាភិបាលនៅកម្ពុជា បានជួយសម្រួលដល់ការងារនេះ ដូចជាតាមរយៈមជ្ឈមណ្ឌលកម្ចាត់ជំងឺ (CDC) វិទ្យាស្ថានជាតិសុខភាព(NIH)របស់សហរដ្ឋអាមេរិក មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងទីភ្នាក់ងារជំនួយអាមេរិក (USAID) ។ ភាពជាដៃគូទាំងនេះបានពង្រឹងការអង្កេត ការតាមដានអ្នកមានការពាក់ព័ន្ធ

ការស្រាវជ្រាវនិងការយល់ដឹងរបស់សាធារណជនដែលជាការចាំបាច់សម្រាប់គ្រប់គ្រងមេរោគរាតត្បាតជាសកល ហើយសង្គ្រោះជីវិត



មនុស្ស។

បន្ថែមលើនេះ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) សហរដ្ឋអាមេរិក បានផ្តល់ជំនួយក្នុងទឹកប្រាក់ ជាង ១១ លានដុល្លារអាមេរិក ដែលជាជំនួយពិសេសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការការពារស្វែងរកនិងឆ្លើយតបនឹងការរីករាលដាលនៃជំងឺកំដៅដូចជាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ធនធានទាំងនេះបានជួយព្រះរាជាណាចក្រ

កម្ពុជា ក្នុងការធ្វើទំនាក់ទំនងគ្នាស្តីពីហានិភ័យការចូលរួមរបស់សហគមន៍ ការការពារនិងការគ្រប់គ្រងការឆ្លង ការគ្រប់គ្រងលើករណីជំងឺ ប្រព័ន្ធមន្ទីរពិសោធន៍ ហើយបានផ្តល់សម្ភារៈប្រើប្រាស់សំខាន់ៗ ដូចជាគ្រឿងផ្គត់ផ្គង់ផ្នែកអនាម័យជាមូលដ្ឋាន មធ្យោបាយដឹកជញ្ជូនសំខាន់ៗប្រអប់គ្រជាក់រក្សាភាពត្រជាក់ សម្រាប់ដឹកជញ្ជូនដោយសុវត្ថិភាព នូវសំណាកសម្រាប់យកមកវិភាគនៅមន្ទីរពិសោធន៍ សម្ភារៈការពារខ្លួន សម្រាប់បុគ្គលិកមន្ទីរពិសោធន៍ និងគ្រូពេទ្យជួរមុខ និងគ្រឿងបរិក្ខារព័ត៌មានវិទ្យា ដើម្បីពង្រឹងការអប់រំសុខភាពស្តីពីមេរោគកូវីដ ១៩ ទាក់ទងនឹងការគ្រប់គ្រងលើការផ្ទេរសារ និងប្រព័ន្ធតាមដានអ្នកពាក់ព័ន្ធ។

តើអ្នកកំពុងជួបការលំបាកក្នុងការបង់ថ្លៃជួល ឬបញ្ចាំដោយសារ COVID-19 ដែរឬទេ?

មានការការពារការបណ្តេញចេញ និងកម្មវិធីហិរញ្ញវត្ថុដែលអាចជួយបាន។

នេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីការបណ្តេញចេញ និងការរឹបអូសទ្រព្យសម្បត្តិដោយសារបំណុលនៅក្នុងរដ្ឋ Massachusetts៖

- ឥឡូវនេះនៅក្នុងរដ្ឋ Massachusetts មានការសងបំណុលទូទាំងរដ្ឋ ឬការផ្អាកការបណ្តេញចេញ និងការរឹបអូសយកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។
- សកម្មភាពនេះបញ្ឈប់ជាបណ្តោះអាសន្ននូវរាល់ការបណ្តេញចេញ និងការរឹបអូសទ្រព្យសម្បត្តិដែលមិនមានលក្ខណៈបន្ទាន់ទាំងអស់សម្រាប់គ្រួសារគ្រប់ប្រភេទរហូតដល់ថ្ងៃទី 17 ខែតុលាឆ្នាំ 2020។
- អ្នកនៅតែត្រូវបង់ថ្លៃជួល។
ប្រសិនបើអ្នកមានការលំបាកក្នុងការធ្វើការបង់ថ្លៃជួល ឬបញ្ចាំមានធនធានដែលអាចរកបាន៖

ចូលទៅកាន់៖ www.commteam.org/covid-erma ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីជំនួយហិរញ្ញវត្ថុរបស់រដ្ឋសម្រាប់គ្រួសារដែលមានសិទ្ធិទទួលបាន និងទំនាក់ទំនងទៅនឹងធនធាននានា។

ហៅទូរសព្ទទៅលេខ៖ **978.459.0551** ដើម្បីទំនាក់ទំនងជាមួយធនធានលំនៅដ្ឋាន។ និយាយជាមួយម្ចាស់ផ្ទះរបស់អ្នកដើម្បីបង្កើតផែនការ - ធ្វើឱ្យទាន់ពេល!

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបង់ថ្លៃផ្ទះរបស់អ្នក ហៅទូរសព្ទទៅលេខ **978.459.0551**

ចូលទៅកាន់ WWW.COMMTEAM.ORG/COVID-ERMA

រាល់ខាន់ក្នុងការប្រើការប្រឹងប្រែងរបស់អ្នក ដើម្បីទទួលបានជំនួយលើការជួល ហើយត្រូវបង់ថ្លៃជួលឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានមុនការការពារនៅក្រោមការបញ្ឈប់ការបណ្តេញចេញរបស់រដ្ឋ Massachusetts ធុតកំណត់។

តមកពីទំព័រទី ០៧ ទស្សនៈខ្មែរ-អាមេរិកាំងចំពោះ...

អាមេរិកមានយុត្តិធម៌ គាត់បន្ថយឱនភាពថវិកា សហរដ្ឋអាមេរិកច្រើន សេរីឲ្យគណបក្ស សាធារណរដ្ឋដើមដំណើរការទៅមុខឡើងវិញ ហើយហ៊ានចេញមុខសេរីគោលនយោបាយ សហរដ្ឋអាមេរិកដែលគ្មានប្រធានាធិបតីណា ហ៊ានធ្វើដូចលោកត្រាំ។

បន្ថែមពីលើនេះទៀត លោក ស្រី ទិត គឺ មហិន ដែលទទួលបានលទ្ធផលរដ្ឋខ្មែរចូលរួមក្នុង នយោបាយអាមេរិកទាក់ទងសភានិងព្រឹទ្ធសភា នៅតាមរដ្ឋដើម្បីការធ្វើច្បាប់និងជួយប្រទេស កម្ពុជាជាប្រទេសកំណើតនោះ បានទទួល ស្គាល់ពីស្នាដៃរបស់លោក ត្រាំ ជាច្រើន ដូចជា ការដាក់ទណ្ឌកម្មបុគ្គលដល់បុគ្គលដែលបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅប្រទេស អាស៊ី និងនៅប្រទេសផ្សេងៗក្នុងពិភពលោក។ អ្នកស្រីអះអាងថាលោកត្រាំនៅតែមានឥទ្ធិពល

រើកទោះបីមានជីវិតហើយជាង២០០ឆ្នាំហើយ ក៏ដោយ ខ្ញុំជឿថាទីបំផុតគឺលោក ចូ បៃដិន ត្រូវតែធ្វើជាប្រធានាធិបតី ពីព្រោះហេតុអី គឺ មកពីរដ្ឋធម្មនុញ្ញគឺថារដ្ឋធម្មនុញ្ញហ្នឹងរស់រវើក មិនអាចអនុញ្ញាតឲ្យលោកប្រធានាធិបតី ត្រាំ ធ្វើតាមចិត្តបានទេ។ ហើយជាមួយគ្នាហ្នឹង រដ្ឋធម្មនុញ្ញរស់រវើកម្តងទៀតពេលណា? គឺ នៅពេលគេចង់ដាក់ទោសឲ្យត្រាំហ្នឹង ខ្ញុំថាមុខ តែមានបញ្ហាបច្ចេកទេសអីមួយនឹងឲ្យត្រាំរួច ខ្លួន ទីបំផុតគឺមែន។

លោកស្រីបានពន្យល់បន្ថែមថាលោក ត្រាំទោះជាមិនជាប់ទោស ដោយសារបញ្ហា បច្ចេកទេស ជាជនសាមញ្ញ មិនមានសំឡេង គ្រប់គ្រាន់មែនតែបើមើលតាមសំឡេងគណបក្ស ប្រជាធិបតេយ្យ គឺចំនួនសមាជិកព្រឹទ្ធសភា ទាំង៥០ រូបបោះឆ្នោតដាក់ទោសលោក ត្រាំ



Ms. Nou Phallin living in Modesto, California, USA

នយោបាយ ដែលអាចចូលរួមប្រកួតការ បោះឆ្នោតឡើងវិញ ហើយអាចនឹងទទួលបាន សំឡេងគាំទ្រជាថ្មី។

«ប៉ុន្តែខ្ញុំនៅតែឃើញថាគាត់ក៏នៅតែមាន ឥទ្ធិពលដែរ គាត់មានអ្នកគាំទ្រគាត់ដូចគំណាង សភា ព្រឹទ្ធសភា បើយើងក្រឡេកមើលរដ្ឋផ្សេងៗ ទៀត ដូចជារដ្ឋដែលខ្ញុំរស់នៅតែម្តង គឺរដ្ឋ North Carolina គឺពេញការគាំទ្រគាត់តែម្តង។ អ៊ីចឹងខ្ញុំគិតថាការដែលគាត់វិលត្រឡប់មកវិញ ក៏នឹងអាចបានជាប់ទៅជាប្រធានាធិបតីទៀត នៅក្នុងដំណាក់កាលណាមួយដែរ ដោយសារ គាត់អាចនាំមកនូវកេរ្តិ៍ឈ្មោះគាត់វិញបាន ដោយសារគាត់បានធ្វើគុណសម្បត្តិច្រើនដែរ នៅក្នុងសហរដ្ឋអាមេរិកនោះ»។

អ្នកស្រី ផល្លីន នូ មកពីទីក្រុង ម៉ូដេស្តូ រដ្ឋ California បានបកស្រាយនិងការយល់ឃើញ របស់អ្នកស្រីតាំងពីការអះអាងរបស់លោក ត្រាំ ឈ្នះឆ្នោត ទោះជាគេយល់ថាចាញ់ក្តី ហើយនិង ការអះអាង របស់អ្នកស្រីរឿងប្រកាន់រដ្ឋធម្មនុញ្ញ ជាធំទោះជាបញ្ហាបច្ចេកទេសមិនអាចដាក់ទោស លោកត្រាំបានពេលលោកក្លាយជាជនសាមញ្ញ។

«ឆ្ពោះហើយចំពោះខ្ញុំជាជនសាមញ្ញធម្មតា រស់នៅក្នុងសហរដ្ឋអាមេរិក ខ្ញុំក៏មើលរដ្ឋធម្មនុញ្ញ ហ្នឹង កាលដែលលោក ត្រាំថាគាត់ជាអ្នកឈ្នះ មិនមែនជាលោក ចូ បៃដិនទេ ខ្ញុំក៏មានជំនឿ ទៅលើរដ្ឋធម្មនុញ្ញ។ ខ្ញុំថារដ្ឋធម្មនុញ្ញហ្នឹងគឺរស់

ទាំងអស់ រួមទាំង៧រូបមកពី គណបក្សសាធារណរដ្ឋរបស់ លោកត្រាំផងដែរ ទោះក្នុងគ្រា ដែលខ្លះសំឡេងឆ្នោត២ភាគ៣ ឬ៦៧សំឡេងក្នុងការដាក់ទោស ទណ្ឌលោក ត្រាំក្តី។

លោក ត្រាំ បានជាប់ឆ្នោត ជាប្រធានាធិបតីទី៤៥ កាលពី ឆ្នាំ២០១៦ កាន់អំណាចបាន តែមួយអាណត្តិតែប៉ុណ្ណោះ

ដោយសារលោក បានចាញ់លោក ចូ បៃដិន (Joe Biden) មកពីគណបក្សប្រជាធិបតេយ្យ ក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០។

លោក Trump បានប្រកាសថាឈ្នះឆ្នោត ផងនិងចោទប្រកាន់ថាមានការលួចបន្លំសន្លឹក ឆ្នោតផង ក្រោយពេលសំឡេងឆ្នោតទូទៅរបស់ លោកចាញ់ឬទទួលបានជាង៧៤លានសំឡេង ទល់នឹង ៨១ លានសំឡេង ដែលលោក បៃ ដិនទទួលបាន ហើយនិងចាញ់ចំនួនប្រតិភូនៅ តាមបណ្តារដ្ឋប្រវែងគ្នាខ្លាំង មួយចំនួន ដោយ ទទួលបានសំឡេងតែ២៣២ ទល់នឹង៣០៦ ដែលលោកបៃដិនទទួលបានលើសចំនួន២៧០ ដែលត្រូវកំណត់ថាជាអ្នកឈ្នះនោះ។

លោកត្រាំបានប្តឹងតវ៉ាពីការលួចបន្លំ សន្លឹកឆ្នោត ក្រោយចាញ់ឆ្នោត តែមិនបាន ជោគជ័យ ដោយសារតុលាការកំពូលនិង តុលាការតាមបណ្តារដ្ឋនានា រួមទាំងស្ថាប័ន ជាច្រើនរបស់រដ្ឋផ្សេងៗទៀត បានបដិសេធ បណ្តឹងតវ៉ារបស់លោកដោយលើកឡើងថាពុំ មានភស្តុតាងគ្រប់គ្រាន់។

លោក Joe Bidenត្រូវបានសភាសហរដ្ឋ អាមេរិកបញ្ជាក់ថាជាអ្នកឈ្នះការបោះឆ្នោត ជាផ្លូវការកាលពីថ្ងៃទី៧ខែមករា ហើយបាន ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋ អាមេរិកកាលពីថ្ងៃទី២០ខែមករាកន្លងទៅនេះ។

Cambodian-American over Not-Convicted Trump Case

Cambodian-American/From Page 07

lina, he gets a full support from us. So, I think he will come back and can be re-elected in a particular circumstance because he will be able to bring back his reputation because he has done a lot of credits in America”.

Ms. Nou Phallin from Modesto, California interpreted her understanding about Trump’s victory in election although other people see that Trump loses. Her affirmation referring to constitution although some technical error and unable to convict Trump in time he becomes a normal civilian.

“I am a normal citizen living in America, I read the constitution. Trump is a winner, not Joe Biden. I still believe in the constitution. The constitution is alive for almost 200 years. Finally, Joe Biden becomes the president because the constitution is alive and would not let Trump to do what he wants. When they wanted to convict Trump, I think it is because of technical error that was why Trump is set free at the end”.

She explained that Trump is not convicted due to technical error, as civilian, insufficient vote. According to the

vote of the Democrat, 50 senate members vote against Trump including seven members of senate from Republican Party. It needs 67 votes to convict Trump.

Trump was elected to be the 45th president in 2016 and he stayed in office for one term due to he lost to Joe Biden from the Democrat in November 2020. Trump has declared his victory and accused of election fraudulence after his votes go behind or received 74 million votes vs. 81 million votes for Joe Biden. He lost to vote in a number of running states 232 vs. 306 where Joe Biden has majority of votes over 270 which was determined as winner.

Trump has launched his grievance protest over election fraud after he lose to Biden but he was not successful due to the supreme court and the district court including many other state institutions denied his complaint by simply saying that he has not sufficient evident.

Joe Biden has been determined officially by the American congress as election winner dated 7 January and becomes the 46th president of America on 20 January.

KhmerPost USA, LLC

សារព័ត៌មានខ្មែរជុំសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ទ ពិន
Soben Pin, Co-Founder|Publisher
Office: 978 677-7163 | Cell: 978-656-8141
Soben@khmerpostusa.com



និពន្ធនាយកខ្មែរ Khmer Editorial
និពន្ធនាយក ពិន សំខុន
Roger Samkhon Pin, Co-founder|Editor
978-942-8490 | pinsamkhon@gmail.com

ផ្សាយពាណិជ្ជកម្ម សុបិន្ទ ពិន
Advertising Contact
Soben Pin
Cell: 979-656-8141
Soben@khmerpostusa.com

អ្នកនិពន្ធកិច្ចិយស Staff Writer| Translator
Sokharath Koy | Khmerpostusa@gmail.com

ថ្លៃសេរីភ័ណ្ឌភាព Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

ឌី ឈែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឈែមបូឌា ដេលី

លោក កឹម សុខា ថា ទោះកម្ពុជាមានលទ្ធភាពអាចជួយខ្លួនឯង ក៏ដោយ ក៏មិនអាចខ្វះការជ្រោមជ្រែងពីប្រទេសជាមិត្តបានដែរ

By ឌី ឈែមបូឌា ដេលី -March 6, 2021

មេបក្សគណបក្សសង្គ្រោះជាតិលោក កឹម សុខា អះអាងថា ទោះបីជា កម្ពុជាមានលទ្ធភាព និងបានខិតខំជួយខ្លួនឯងក៏ដោយ ប៉ុន្តែតាម ការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមានស្ទើរតែ

សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ការលើកឡើងអំពីជីវភាពរស់នៅនិងសិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរថែមទៀត។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន ពីបទ ឃុបឃិតជាមួយបរទេស និងត្រូវឃុំខ្លួននៅ



គ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងការជួយ ដោះស្រាយនូវវិបត្តិនានាកន្លងមក។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេបក្ស ប្រឆាំងនៅកម្ពុជាបានជួបពិភាក្សាជាមួយអ្នកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើគណនីហ្វេសប៊ុករបស់ លោកនៅថ្ងៃពុធនេះថា កិច្ចពិភាក្សានេះបាន ធ្វើការវាយតម្លៃពីស្ថានភាពមួយចំនួននៅកម្ពុជា នាពេលកន្លងមក។ លើសពីនេះ បានពិភាក្សាពី ទំនាក់ទំនងមួយចំនួនរវាងកម្ពុជា និង ប្រទេស បារាំង ក៏ដូចជាសហគមន៍អឺរ៉ុបក្នុងឆ្នាំនេះ និងឆ្នាំ បន្តបន្ទាប់ទៅខាងមុខផងដែរ។

លោក កឹម សុខា លើកឡើងថា ក្នុងនាមជា ប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ក្រៅពីការចូលរួម ចំណែកខិតខំជួយខ្លួនឯងតាមលទ្ធភាពដែលអាច ធ្វើបាន លោកនៅតែបន្តទំនាក់ទំនងជាមួយ សហគមន៍អន្តរជាតិ ដើម្បីកម្ពុជា និងពលរដ្ឋខ្មែរ ទាំងមូល។

មេបក្សប្រឆាំង លោក កឹម សុខា បន្ថែមថា បើទោះបីស្ថិតក្នុងការរឹតត្បិតសេរីភាពនៅឡើយ ប៉ុន្តែមានស្ថានទូតប្រទេសលោកសេរីជាច្រើន តែងមកជួបលោកដើម្បីពិភាក្សារកដំណោះស្រាយ ឈានទៅរកការបញ្ចប់ភាពទឹកច្រកខាងនយោបាយ នៅកម្ពុជា ជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះឯកអគ្គរដ្ឋទូត របស់សហរដ្ឋអាមេរិក លោក Patrick Murphy បានមកជួប មេបក្ស ប្រឆាំងរូបនេះដល់គេហដ្ឋាន ដើម្បីពិភាក្សាលើវិស័យនានា ដូចជាវិស័យអប់រំ

គុក ត្រពាំងផ្លុង ជាង១ឆ្នាំ។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះ អាសន្នប៉ុន្តែលោកកឹម សុខាមិនត្រូវបានអនុញ្ញាត ឲ្យជួបអ្នកដទៃ ឬចាកចេញពីគេហដ្ឋានរបស់ខ្លួន នោះទេ ពោលគឺជាការឃុំខ្លួនក្នុងផ្ទះបន្តទៀត។

យ៉ាងណាក៏ដោយ កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវតុលាការក្រុង ភ្នំពេញផ្តល់សិទ្ធិសេរីភាពមួយកម្រិតទៀតតាមរយៈ ការកែប្រែលក្ខខណ្ឌដាក់ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ គឺអាចធ្វើដំណើរគ្រប់ទីកន្លែង ក្នុងប្រទេស ប៉ុន្តែ ហាមមិនឲ្យធ្វើសកម្មភាព ឬ និយាយពាក់ព័ន្ធនឹងរឿងនយោបាយ និងចេញក្រៅ ប្រទេសជាដាច់ខាត។

យ៉ាងនេះក្តី មកទល់នឹងពេលនេះមេដឹកនាំ គណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅតែ មានភាពស្អាតស្អំ ព្រោះតុលាការមិនទាន់ចេញ សាលក្រមសម្រេចថាលោកមានទោសឬ គ្មាន ទោសនៅឡើយទេ។ មន្ត្រីជាន់ខ្ពស់របស់គណបក្ស សង្គ្រោះជាតិ លោក មាដ សុវណ្ណារ៉ា បានប្រាប់ សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះ ថា នៅពេលកម្ពុជាចេះជួយខ្លួនឯង ដូចជាការ បង្រួបបង្រួមសាមគ្គីនយោបាយ រវាងបក្សប្រឆាំង និងបក្សកាន់អំណាច នោះសហគមន៍អន្តរជាតិ ច្បាស់ជាផ្តល់គាំទ្រយ៉ាងពេញទំហឹងជាមិនខាន។

លោក បញ្ជាក់ថា អន្តរជាតិរង់ចាំតែ អ្នកនយោបាយខ្មែរមកផ្លូវដោះស្រាយវិបត្តិនានា ដើម្បីសាងសង់កម្ពុជាជាតិ សម្រាប់ទេសជាតិ និង ប្រជាជនប៉ុណ្ណោះ។

អ្នកវិភាគថា ព្រឹត្តិការណ៍វិលចូលស្រុកវិច្ឆិកា ជាការដំណើរសម្រាប់ លោក ហ៊ុន សែន ចាប់ហែកសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា

By ឌី ឈែមបូឌា ដេលី -March 6, 2021

អ្នកវិភាគនៅក្រៅស្រុកអះអាងថា ការកាត់ លោកសមរង្ស៊ីជាពិសេសសក្រមមន្ត្រីជាន់ខ្ពស់ជនរាគ ជ្វេងទៀត ដែលស្ថិតនៅលោក សម រង្ស៊ី ឱ្យ ជាប់ពន្ធនាគារពី២០ឆ្នាំដល់២៥ឆ្នាំ ហើយដកហូត សិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺកើតឡើងដោយសារបុព្វហេតុសារនយោបាយ ក្តៅៗអំឡុងព្រឹត្តិការណ៍វិច្ឆិកា២០១៩នោះឯង។

អ្នកវិភាគនយោបាយ និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បី លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២ មីនាថា ការកាត់ទោសលោក សម រង្ស៊ីនិងមន្ត្រីជាន់ខ្ពស់របស់លោកគឺជាការបង្ហាញ យ៉ាងច្បាស់ថា ល្បែងមាតុភូមិនិរន្តរ៍វិច្ឆិកា ២០១៩គឺជាការយ៉ាងពេញលេញ សម្រាប់លោក ហ៊ុន សែន ប្រើប្រាស់នូវលេសមួយនេះ ចាប់ ញែកចំណងសម្ព័ន្ធភាព«សម រង្ស៊ី-កឹម សុខា» ឬ ហែកគណបក្សសង្គ្រោះជាតិផង។



ការហែកសម្ព័ន្ធភាពនេះគឺមានប្រសិទ្ធភាព លើសលប់ជាងទ្រឹស្តីដែលគណបក្សប្រឆាំងធ្លាប់ ប្រើប្រាស់កន្លងមក គឺ«សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» ខណៈការបោះឆ្នោតកាន់តែ កៀក ។

លោក គឹម សុខ អះអាងថាលោកមិនគាំទ្រ ល្បែងមាតុភូមិនិរន្តរ៍វិច្ឆិកា២០១៩ របស់ក្រុម លោកសមរង្ស៊ីដែលប្រើប្រាស់សារនយោបាយចូលចាប់ ចូលចង ចូលផ្តល់រំលំ លោក ហ៊ុន សែន ជាដើម នោះទេ ព្រោះលោកមើលឃើញថា នោះជា យុទ្ធនាការនយោបាយលេងៗ ដែលនាំដល់វិបាក និងជាគ្រោះកាន់តែធំថែមទៀត ដល់គណបក្ស សង្គ្រោះជាតិ។

ការអះអាងនេះ ធ្វើឡើង ក្រោយពេល តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម កាត់ទោសលោកសមរង្ស៊ីនិងមន្ត្រីជាន់ខ្ពស់ របស់លោកជួបទៀត កាលពីថ្ងៃទី១ ខែមីនា

ឆ្នាំ២០២១ពីបទឧបាយកល ឬប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាល តាមរយៈផែនការវិលចូលស្រុកកាលពី ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩។

សាលក្រមនេះ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ។ ដោយឡែក អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអាំង ត្រូវជាប់ពន្ធនាគារ២២ឆ្នាំ។ រីឯភរិយា លោក សម រង្ស៊ី គឺអ្នកស្រី ជូឡុង សូម៉ា លោក ម៉ែន សុផារីវ៉ាន់ លោក ហួរ វ៉ាន់ លោក អ៊ូ ច័ន្ទបុទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវ ជាប់ពន្ធនាគារ២០ឆ្នាំ។

ក្រៅពីជាប់ពន្ធនាគារ មេដឹកនាំបក្សប្រឆាំង ទាំង៩រូប ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវ បានបានដកសិទ្ធិពលរដ្ឋមួយចំនួនរួមមានសិទ្ធិ បោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ។ បន្ថែមពីនេះ ពួកគេទាំងនោះ ត្រូវបង់ប្រាក់រួមគ្នា ចំនួន១៨០០លានរៀល ឬស្មើជាង៤៤ម៉ឺនដុល្លារ ចូលទៅថវិការដ្ឋផងដែរ។

ពាក់ព័ន្ធនឹងសាលក្រមនយោបាយនេះដែរ

សហភាពអឺរ៉ុបកាលពីថ្ងៃទី២ខែមីនាបានចេញ សេចក្តីថ្លែងការណ៍មួយដោយអំពាវនាវជាថ្មីទៀត ឲ្យអាជ្ញាធរកម្ពុជា ចាប់ផ្តើមដំណើរការផ្សះផ្សារ ជាតិឡើងវិញ តាមរយៈកិច្ចសន្ទនាជំប្រាកដប្រជា ជាមួយគ្នា រវាងបក្សកាន់អំណាច និងបក្សសង្គ្រោះ ជាតិ។

ក្នុងសេចក្តីថ្លែងការណ៍នោះ អ្នកនាំពាក្យ សហភាពអឺរ៉ុប កត់សម្គាល់ថា តុលាការ បាន បើកសវនាការកាត់ទោសមេដឹកនាំក្រុមប្រឆាំង ទាំង៩រូប ទាំងដែលពួកគេ នៅក្រៅស្រុក មិនអាច វិលមកចូលរួមសវនាការបាន។ ការកាត់ទោស បែបនេះ អឺរ៉ុប ចាត់ទុកថា ជាការបំពាននីតិវិធី ទាំងស្រុង។ ជាមួយគ្នានេះ អឺរ៉ុបជំរុញឱ្យអាជ្ញាធរ កម្ពុជាត្រូវធានាថាសិទ្ធិចូលរួមជីវភាពនយោបាយ និង សិទ្ធិជាមូលដ្ឋាន ដូចជា ការបញ្ចេញមតិ ការ ជួបជុំ ជាដើម ត្រូវបានគោរពយ៉ាងពេញលេញ។

តមកពីទំព័រទី ០៣ សាលារៀនដង្ហែកក្នុងផ្ទះ...

ជំនួយ ដើម្បីឲ្យពួកគេមានភាពងាយស្រួល ក្នុងអំឡុងពេលធ្វើតេស្ត។

o ធ្វើតេស្តដោយឥតគិតថ្លៃ។

លោកអ្នក មិនត្រូវការបង់ថ្លៃធ្វើតេស្ត ឬ មានការធានារ៉ាប់រង ដើម្បីទទួលបានការធ្វើតេស្តនោះទេ។

លើកទឹកចិត្តឲ្យកូនរបស់លោកអ្នកចូលរួម ដើម្បីជួយយើងកាត់ បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តើមានដំណើរការយ៉ាងដូចម្តេច?

ប្រភេទនៃការធ្វើតេស្តដែលយើងកំពុងប្រើ គេហៅថា “ការធ្វើតេស្តជា



o កម្មវិធីធ្វើដោយស្ម័គ្រចិត្ត ប៉ុន្តែយើងសង្ឃឹមថា លោកអ្នក នឹងចូលរួមជួយយើង បញ្ឈប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តើសិស្សរបស់ខ្ញុំអាចចូលរួមកម្មវិធីយ៉ាងដូចម្តេច?

ដើម្បីចូលរួមកម្មវិធីធ្វើតេស្ត លោកអ្នក ត្រូវចុះហត្ថលេខាលើទម្រង់យល់ព្រម សម្រាប់កូនរបស់អ្នក។ លោកអ្នក គ្រាន់តែចុះហត្ថលេខាតែមួយដងប៉ុណ្ណោះសម្រាប់ការធ្វើតេស្តមួយសប្តាហ៍ម្តង។ ប្រសិនបើលោកអ្នកសម្រេចចិត្តថា មិនចូលរួម លោកអ្នកមិនចាំបាច់បំពេញទម្រង់យល់ព្រមទេ។ ទម្រង់នេះ ផ្តល់ការអនុញ្ញាតឲ្យយើងចែករំលែកព័ត៌មានសិស្សជាមួយកម្មវិធីបច្ចេកវិទ្យា ដែលយើងប្រើសម្រាប់តាមដានការធ្វើតេស្ត។ ព័ត៌មានសិស្ស នឹងត្រូវចែករំលែកតែជាមួយក្រសួងសុខាភិបាលសាធារណៈ និងក្រសួងផ្សេងទៀត ប្រសិនបើការធ្វើតេស្តរបស់សិស្សជាបុគ្គលមានវិជ្ជមានតែប៉ុណ្ណោះ។

អាចទាញយក (downloadable) ទម្រង់យល់ព្រមពីវេបសាយ

កម្មវិធីនេះ គឺជាកម្មវិធីស្ម័គ្រចិត្ត។ សិស្សមិនតម្រូវឲ្យចូលរួមកម្មវិធីទេ។ ប្រសិនបើលោកអ្នកមិនយល់ព្រមចូលរួមទេ កូនរបស់លោកអ្នកក៏នៅតែអាចមកសាលារៀនបាន។ យើង

ក្រុម”។ ការធ្វើតេស្តជាក្រុមវាយស្រួលជាង និងលឿនជាង ដើម្បីស្វែងរកបុគ្គលដែលអាចមានជំងឺកូវីដ-១៩។ ខាងក្រោម គឺជាដំណើរការរបស់វា៖

o សិស្សដែលចូលរួមត្រូវធ្វើតេស្តជាបុគ្គល មួយសប្តាហ៍ម្តង ជាមួយការផ្តិតយកតាមច្រមុះ - ការធ្វើតេស្តតាមការផ្តិតនេះ គេហៅថា “សំណាក”។

o បន្ទាប់មកយកសំណាកសិស្សនិងបុគ្គលិកចំនួនពី ៥-១០ នាក់ (ផ្តិត) ពីក្នុងថ្នាក់រៀនតែមួយ នឹងបញ្ជូលគ្នាជាក្រុមសំណាកមួយ ហៅថា “ក្រុម”។ ថ្នាក់ខ្លះអាចមានច្រើនជាងមួយក្រុម អាស្រ័យលើចំនួនសិស្ស និងបុគ្គលិកដែលបានយល់ព្រមផ្តល់ការផ្តិតយកសម្រាប់ធ្វើតេស្ត។ ការផ្តិតយកនីមួយៗ នឹងដាក់ជាក្រុម និងបន្ទាប់មកបញ្ជូនវាទៅមន្ទីរពិសោធន៍ហើយក្រុមទាំងមូលនឹងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងពេលតែមួយ។ សូមចងចាំថា រាល់ការផ្តិតទាំងអស់នឹងត្រូវធ្វើតេស្ត ក៏ប៉ុន្តែការធ្វើតេស្តត្រូវធ្វើតាមក្រុមដែលបានផ្តិត។

o ប្រសិនបើការធ្វើតេស្តជាក្រុមត្រឡប់មកវិញអវិជ្ជមាន សិស្ស និងបុគ្គលិកទាំងអស់នៅក្នុងក្រុមអវិជ្ជមានជំងឺកូវីដ-១៩។

o ប្រសិនបើការធ្វើតេស្តជាក្រុមត្រឡប់មកវិញវិជ្ជមាន វាមានន័យថាយ៉ាងហោចណាស់មានមនុស្សម្នាក់

ក្នុងក្រុមមានជំងឺកូវីដ-១៩ វិជ្ជមាន។ ក្នុងករណីនេះ សិស្ស និងបុគ្គលិកទាំងអស់ ដែលនៅក្នុងក្រុមនោះ នឹងត្រឡប់មកសាលារៀនរបស់ពួកគេវិញនៅព្រឹកបន្ទាប់សម្រាប់ការធ្វើ តេស្តតាមដានជាបុគ្គល។

o ការធ្វើតេស្តតាមដានជាបុគ្គល ទទួលបានលទ្ធផលក្នុងរយៈពេល ១៥

បុគ្គល ត្រឡប់មកវិញអវិជ្ជមាន យើងនឹងធ្វើតេស្តជាបុគ្គលបញ្ជាក់នៅមន្ទីរពិសោធន៍ ដើម្បីធ្វើឲ្យប្រាកដថាលទ្ធផលអវិជ្ជមាន ពិតជាត្រឹមត្រូវមែន។

បើមានសំណួរ សូមទាក់ទងទៅគិលានុបដ្ឋាករយិកាសាលាមជ្ឈមណ្ឌលធនធានគ្រួសារ លេខ៖ (978-674-



នាទី។ ប្រសិនបើ ការធ្វើតេស្តតាមដានជាបុគ្គលត្រឡប់មកវិញវិជ្ជមាន សិស្សនឹងត្រូវធ្វើចត្តាឡីស័ក ហើយយើងនឹងចាប់ផ្តើមតាមដានរកប្រភពរបស់វា។ ប្រសិនបើការធ្វើតេស្តតាមដានជា

4321) ឬ ការិយាល័យសមធម៌ និងការចូលរួម លេខ៖ (978-674-4326)។ សូមអរគុណ ហើយយើងសង្ឃឹមថានឹងជួបកូនៗរបស់លោកអ្នកក្នុងពេលឆាប់ៗ។

LEGEND

MOTOR GROUP, INC.

អាចជួសជុលរថយន្ត លេង

មានសេវាជួសជុលរថយន្តគ្រប់ប្រភេទ
រយន្ត ប៉ះ បុក ខូចខាត និងក្រពិតមែន រឺទេ ?

ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.

យើងរៀបចំសណ្តោងរថយន្ត នៅពេលត្រូវការ, ធ្វើការជាមួយនិង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

តមកពីទំព័រទី ០១ ការចាក់ថ្នាំវ៉ាក់សាំងជម្ងឺកូវីដ-១៩

ទៀតទៅក្នុងបញ្ជីអាទិភាព រួមទាំងមនុស្សវ័យ លើសពី៦៥ឆ្នាំឡើង និងមនុស្សចាស់ជា បុគ្គល មានលក្ខខណ្ឌវេជ្ជសាស្ត្រ ២ ឬក៏ ប្រជាជន និង បុគ្គលិកដែលមានប្រាក់ចំណូលទាប មិនអាច លទ្ធភាពមានផ្ទះសម្បែងរស់នៅ។ ក្រុមទី៣៖ បុគ្គលិកផ្សេងទៀត រួមមាន អ្នកផ្តល់ការអប់រំ ថែទាំបឋម K-12 បុគ្គលិកធ្វើការនៅកន្លែង មនុស្សឆ្លងកាត់ ហាងលក់ចំណីអាហារ របស់ ប្រើប្រាស់ចំណីអាហារនិងកសិកម្មភោជនីយដ្ឋាន និងបុគ្គលិកហាងកាហ្វេ។

បុគ្គលិកបម្រើការក្នុងទីកន្លែងសម្រាក កម្មករ តាមហាង(នៅក្រោមបុគ្គលិកហាងចំណីអាហារ) បុគ្គលិករដ្ឋាករទឹក និងផ្នែកបូមលូ បុគ្គលិកក្នុង ប្រព័ន្ធតុលាការ (ចៅក្រម ព្រះរាជអាជ្ញា មេធាវី ការពារក្តី ក្រឡាបញ្ជី) និងមន្ត្រីតុលាការ ផ្សេងទៀត ដែលមានក្នុងបញ្ជី នៅក្រោមជា អ្នកឆ្លើយតប។

បុគ្គលិកនៅក្រោមសង្វាក់ផ្គត់ផ្គង់វេជ្ជ សាស្ត្រ

កម្មករនៅតាមរោងចក្រ រួមមាន ក្រុមហ៊ុន បច្ចេកវិទ្យាជីវសាស្ត្រ និងក្រុមហ៊ុនទាំងឡាយ



ភេសជ្ជៈ កសិកម្ម របស់ប្រើប្រាស់ លក់រាយ និងសេវាចំណីអាហារ អ្នកវេចខ្ចប់សាច់ អ្នក អនាម័យ ការដ្ឋាន បុគ្គលិកសុខាភិបាលបុគ្គលិក ផលិតថ្នាំវ៉ាក់សាំង កម្មករវេចខ្ចប់ចំណីអាហារ កម្មការរៀបចំបន្ទប់។

ណាដែលមានការប្តូរផលិតកម្មទៅជាការផ្គត់ផ្គង់ វេជ្ជសាស្ត្រ/អ្នកផ្គត់ផ្គង់សម្ភារៈ និងគ្រឿងបន្លាស់ អ្នកបច្ចេកទេស ប្រតិបត្តិករភស្តុភារ និងឃ្លាំង អ្នកបោះពុម្ពអ្នកវេចខ្ចប់អ្នកចែកចាយផលិតផល និងឧបករណ៍វេជ្ជសាស្ត្រ (រួមមាន អ្នកផ្តល់ភស្តុ ភារភាគីទីបីនិងអ្នកដែលធ្វើតេស្ត និងជួសជុល) ឧបករណ៍ការពារផ្ទាល់ខ្លួន អ្នកដាក់ឱ្យនៅ ដាច់ដោយឡែក (PPE) ហ្គាសវេជ្ជសាស្ត្រ ឌី សថស្ថាន (រួមមាន សម្ភារៈប្រើនៅក្នុងវិទ្យុ សកម្មឌីសថ) អាហារបំប៉ន ផលិតផលសុខភាព ឈាម និងផលិតផលឈាម ថ្នាំវ៉ាក់សាំង សម្ភារៈ ធ្វើតេស្ត បរិក្ខារមន្ទីរពិសោធន៍ បរិក្ខារសំអាត បរិក្ខារអនាម័យ បរិក្ខារសម្លាប់មេរោគ ឬបរិក្ខារ

សម្អាតមេរោគ (រួមទាំងឌីសថស្ថាន) របស់ របរអនាម័យ ផលិតផលថែទាំរាងកាយ ផលិតផលគ្រប់គ្រងសត្វចិញ្ចឹម និងក្រដាស អនាម័យ ក្រដាស កន្សែងពោះគោ។

អ្នករៀបចំពិធីបុណ្យសព និងកម្មកររៀបចំ បុណ្យសព

កម្មករនៅតាមផែកប៉ាល់ និងកម្មករនៅ តាមស្ថានីយ៍។

ក្រុមទី៤៖ បុគ្គលដែលមានលក្ខខណ្ឌវេជ្ជ សាស្ត្រមួយ

ដំណាក់កាលទី៣នៃការចាក់ថ្នាំវ៉ាក់សាំង នឹងមានក្នុងខែមេសា ឆ្នាំ២០២១ និងរំពឹងថា នឹងបើកសម្រាប់សាធារណៈជនទាំងអស់។

ដើម្បីស្វែងរកការណាត់ជួប សូមចូលទៅ មើល៖ vaxfinder.mass.gov

ការណាត់ជួបនៅកន្លែងចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យ Lowell General Hospital តាម អាសយដ្ឋាន

1001 Pawtucket Blvd. អាចធ្វើបានតាម អនឡាញ៖ www.lowellgeneralvaccine.com

អ្នកក៏អាចមើលរូបសាយរបស់គណៈកម្មាធិការ គ្រប់គ្រងជម្ងឺឆ្លង ដើម្បីធ្វើផែនការសម្រាប់ ចាក់ថ្នាំវ៉ាក់សាំងនៅតាមរដ្ឋរបស់អ្នក៖ <https://www.cdc.gov/coronavirus/2019-ncov/vaccines/distributing.html>

Red Rose Restaurant

គោរពនិយមន័យ គុណបក្សហាម

Pailin Plaza 716 Middlesex St. Ste 1 Lowell, MA 01851

(978) 452-5400

អញ្ជើញចុះកម្រិតម្ហូបមិន ខុសបីឈាងទេ សូមអរគុណ! Mon-Sun 8am -8pm

* បុគ្គលិកជ្រើសរើស តែតែស្លែនៅចោក ដូចបុគ្គលិកដែល * លេខវាចប្រហែលទាន់ចិត្ត ទិសវិស័យរាងរាងទាត់

បបាញ់ត្រី

មីកន្តាំង

គុយទាវអូប៊ុល

You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីធនាគារ និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទីញ្ជន្ត

Member FDIC EQUAL HOUSING LENDER

Enterprise Bank
CREATE SUCCESS

EnterpriseBanking.com | 877-671-2265

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

ពួកយោធាភូមា ដកខ្លួនពីការប្រជែងយកអាសនៈនៅ អង្គការសហប្រជាជាតិខណៈក្រុមប្រឹក្សាសន្តិសុខបើក កិច្ចប្រជុំពីស៊េស

By ឌី ឃែមបូឌា ដេលី -March 6, 2021

ទីបំផុតពួកយោធា បានសម្រេចបង់ បោះចោលការប្រជែង យកតំណែង ឯកអគ្គ រដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិ ដោយ សម្រេចដូចគ្នាឱ្យមន្ត្រីដែលខ្លួនបានតែងតាំង

ទេ តែបានកើតឡើងបន្ទាប់ពី លោក Kyaw Moe Tun កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បាន ផ្ញើលិខិតមួយច្បាប់ ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ ដោយទទួលបានការប្រហារ នៅភូមាគឺជាទីធ្វើខុសច្បាប់ហើយលោកក៏បាន



ឌី លាវែងពីតំណែង ហើយរក្សា ឯកអគ្គ រដ្ឋទូតចាស់ដែលត្រូវបានរដ្ឋាភិបាលយោធា បណ្តេញចេញពីតំណែង នៅបន្តកាន់តំណែង ជាតំណាងអចិន្ត្រៃយ៍របស់ភូមាដែល។

នេះ បើតាមប្រភពពីអ្នកនាំពាក្យ អង្គការសហប្រជាជាតិ ចេញផ្សាយដោយសារ ព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមីនា នេះ។

លោក Tin Maung Naing ត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតភូមាថ្មីដោយពួកយោធាអោយ ប្រចាំការនៅអង្គការសហប្រជាជាតិ ភ្លាមៗ បន្ទាប់ពីលោក Kyaw Moe Tun ត្រូវបានពួក យោធាដកតំណែងដោយសារតែលោកប្រកាស ផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធា និង បានសន្យាថាចូលរួមស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ដី ឡើងវិញ។

ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វឺន ឌូហ្សាវិច បាននិយាយថា បេសកកម្មទូតភូមា បានផ្ញើលិខិតមួយច្បាប់ ដោយជូនដំណឹងថា លោក Tin Maung Naing បានដាក់លិខិតលាវែងពីតំណែង ដោយ បញ្ជាក់ថា លោក Kyaw Moe Tun នៅតែបន្ត កាន់តំណែងជា តំណាងអចិន្ត្រៃយ៍របស់ភូមា ប្រចាំអង្គការសហប្រជាជាតិដដែល។

តែបែបណាការសម្រេចចិត្តលាវែង ពីតំណែងរបស់លោក Tin Maung Naing មិនទាន់មានការបញ្ជាក់អ្វីឱ្យច្បាស់នៅឡើយ

អះអាងបន្ថែមទៀតដែរថា រដ្ឋាភិបាលយោធា គ្មានសិទ្ធិអំណាចស្របច្បាប់ ដករូបលោកពី តំណែងនោះទេ។

អ្នកសង្កេតការណ៍ព្រមានថារបបរដ្ឋប្រហារ របស់ពួកយោធាភូមា នឹងមិនងាយទទួល បានភាពស្របច្បាប់នោះទេ គឺកុំថាឡើយនៅ វេទិកា អឺរ៉ុបគឺនៅក្នុងតំបន់ កំដៅនេះដែរព្រោះ សមាគមអាស៊ាន ភាគច្រើន ក៏មិនបានចាត់ទុក របបរដ្ឋប្រហាររបស់ពួកយោធា ជាតំណាងរដ្ឋ ដែលមានប្រជាធិបតេយ្យឡើយ។

ចាប់តាំងពីបាតុកម្មប្រឆាំងរដ្ឋប្រហារ គឺ មនុស្សស្លាប់ដោយបាញ់ប្រាហ្មពីសំណាក់ពួក យោធា បានកើនឡើង ៥៥នាក់ ហើយជាង ១ពាន់៧រយនាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ រួមមានអ្នកកាសែត ២៩នាក់ផងដែរ។

ដោយការស្លាប់បាតុករកាន់តែកើនឡើង សហរដ្ឋអាមេរិក បានប្រកួតប្រកាសអោយ មានការដាក់ទណ្ឌកម្មថែមទៀតលើរបប រដ្ឋប្រហារ។ សម្រាប់សហរដ្ឋអាមេរិក នៅ ថ្ងៃសុក្រទី៥ ខែមីនានេះ បានចាត់វិធានការ ថ្មីមួយទៀត ប្រឆាំងនឹងពួកយោធា។

ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺហាមឃាត់ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រុម ហ៊ុនធំៗដែលគ្រប់គ្រងដោយយោធាភូមា ក្នុង ការធ្វើពាណិជ្ជកម្មលើទឹកដីអាមេរិក។

ចំណាត់ការថ្មីនេះ ធ្វើឡើង បន្ទាប់ពី កងកម្លាំងសន្តិសុខនិងពួកយោធាភូមា បាន ប្រើប្រាស់កាំភ្លើងបាញ់ បង្ក្រាបយ៉ាងខ្លាំង ទៅលើក្រុមបាតុករដែលប្រឆាំងរបបរបស់ខ្លួន។

ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រមានថានឹងធ្វើការ សម្រេចចិត្តទៅលើពាក្យបណ្តឹងស្តីពីការប្លន់យកដីនៅកម្ពុជា

By ឌី ឃែមបូឌា ដេលី -March 6, 2021

លោកមេធាវីអន្តរជាតិ លោក Richard Rogers កាលពីថ្ងៃខែកុម្ភៈ កន្លងទៅនេះ បាន សរសេរលិខិតទៅកាន់ព្រះរាជអាជ្ញានៃតុលាការ ព្រហ្មទណ្ឌអន្តរជាតិស្នើសុំឱ្យបើកការស៊ើបអង្កេត ពេញលេញទៅពាក្យបណ្តឹងស្តីពីការប្លន់យក ដីនៅកម្ពុជា ។

លោក Richard Rogers បានដាក់ពាក្យ បណ្តឹងតំណាងឱ្យជនរងគ្រោះពលរដ្ឋខ្មែរពី ការប្លន់យកដីសំណាក់អ្នកមានអំណាចនៅ កម្ពុជា កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ហើយ ពាក្យបណ្តឹងនេះកំពុងស្ថិតនៅក្នុងការិយាល័យ នៃព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី (ICC)។

ធ្វើការសម្រេចចិត្តទៅលើពាក្យបណ្តឹងស្តីពីការ ប្លន់យកដីនៅកម្ពុជាក្នុងពេលឆាប់ៗនេះ តាម សេចក្តីអំពាវនាវរបស់សហគមន៍ខ្មែរនៅជុំវិញ ពិភពលោក ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាពិសេសការបំផ្លិចបំផ្លាញ បរិស្ថាននៅកម្ពុជា។

ប្រធានប្រតិបត្តិនៃចលនាសិទ្ធិដើម្បី លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល ដែល ធ្លាប់ធ្វើការតស៊ូមតិលើបញ្ហានេះ ជាមួយលោក Richard Rogers បានអំពាវនាវដល់ប្រធាន សមាគមន៍ខ្មែរនៅជុំវិញពិភពលោកសរសេរ លិខិតគាំទ្រលោកមេធាវី Richard Rogers ហើយទទួលស្នើសុំព្រះរាជអាជ្ញានៃតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ដើម្បីបើកការស៊ើបអង្កេត



អ្នកស្រី Fatou Bensouda ព្រះរាជអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ថ្លែងកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ២០២១ នេះ ថាអ្នកស្រីនឹង

ពេញលេញ ទៅលើពាក្យបណ្តឹងស្តីពីការប្លន់ យកដីរបស់ពលរដ្ឋ នៅកម្ពុជា។

កាលពីខែកុម្ភៈក្រោយរដ្ឋប្រហារតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ ប្រធានាធិបតី អាមេរិក លោក ដូ បៃដិន បានដាក់ទណ្ឌកម្មលើមេដឹកនាំពួក យោធាភូមា គឺទៅលើក្រុមដែលពាក់ព័ន្ធ នឹង ការទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់គណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យ។ ទណ្ឌកម្មនោះបាន ដាក់ទៅលើរដ្ឋមន្ត្រីការពារជាតិ និងក្រុមហ៊ុន ចំនួន ០៣ ដែលរកស៊ីមុខជំនួញជួញដូរឆ្នាំង។

មកទល់ពេលនេះ រដ្ឋាភិបាលអាមេរិក មិនទាន់បញ្ចេញ ទណ្ឌកម្មកម្រិតធ្ងន់បំផុត របស់ខ្លួននៅឡើយទេប្រឆាំងនឹងយោធាភូមា។

នៅថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ របស់ អង្គការសហប្រជាជាតិ ក្នុងបុរីញូវយ៉ក បាន បើកកិច្ចប្រជុំពិសេសរបស់ខ្លួន តាមសំណើ របស់សមាជិកអចិន្ត្រៃយ៍មួយគឺប្រទេសអង់គ្លេស។ អ្នកជំនាញជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស

របស់អង្គការសហប្រជាជាតិ បាននិយាយ ថា ក្រុមប្រឹក្សាសន្តិសុខ គួរតែដាក់ទណ្ឌកម្ម អានុវត្តបន្ទាន់ ក្នុងកម្រិត សាកល ទៅលើ យោធាភូមា។

លោក Thomas Andrews អ្នករាយការណ៍ ពិសេសរបស់ UN ទទួលបន្ទុកស្ថានការណ៍ សិទ្ធិមនុស្សសម្រាប់ប្រទេសភូមាបានអំពាវនាវ ឱ្យអន្តរជាតិធ្វើសកម្មភាពជាបន្ទាន់ ហើយ ផ្តល់ការគាំទ្រដល់ប្រជាជនភូមា ដែលកំពុង ព្យាយាមទាមទារអោយរស់ឡើងវិញនូវរបប ប្រជាធិបតេយ្យ។

តាមលោក Thomas Andrews ក្រុមប្រឹក្សា សន្តិសុខ គួរចាត់វិធានការក្តៅ ទៅលើពួក យោធាភូមា អោយសមនឹងការប្រព្រឹត្តរបស់ ពួកយោធាសម្លាប់ជនស៊ីវិល។

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះរដ្ឋ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ
ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក
ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide
បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell,
Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ
ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ
គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Management
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីយ៉ែន រាល់អ៊ីស្តេក
URBAN REAL ESTATE
មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន
**Residential
Leasing Center**

ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ
Daniel Tan
Real Estate Agent
Cell: 978-902-6354
508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស៊ុរ៉ង អេស៊ី
KK Insurance Agency, Inc.
រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com

បរិបូ ការៈ
Borybo Phearak
Airline Tickets, Bridal Services, and More
978-674-8173
Boutique & Services
ចាប់បើកថ្មី!

GRAND OPENING
Airline Tickets • Boutique • Bridal Services
មានលក់សំបុត្រយន្តហោះ • លក់សំបុត្ររថភ្ជាប់ប្រពៃណីខ្មែរ • តែងសំអាងការ
សូមទាក់ទងទៅ ម៉ាលីសា ដើម្បីណាត់ជួប
For Booking Appointment: Contact Melissa
339-440-1109

716 Middlesex St # 10, Lowell, MA 01851

សេចក្តីជូនដំណឹងស្តីពី
ការរៀបចំកិច្ចប្រជុំជាសាធារណៈ
និងឱកាសផ្តល់យោបល់លើ
សេចក្តីព្រាងច្បាប់វិសោធនកម្ម
វិធីធ្វើឱ្យប្រសើរឡើងសេវា
ដឹកជញ្ជូន NMMPO សម្រាប់
ឆ្នាំ២០២១-២០២៥

អង្គការ The Northern Middlesex Metropolitan Planning Organization (NMMPO) បានចេញសេចក្តីជូនដំណឹងអំពីការផ្តល់យោបល់ជាសាធារណៈលើ សេចក្តីព្រាងវិសោធនកម្មកម្មវិធីធ្វើឱ្យប្រសើរឡើងសេវាដឹកជញ្ជូន NMMPO សម្រាប់ឆ្នាំ២០២១-២០២៥ ហៅកាត់ថា (TIP)។ ការធ្វើវិសោធនកម្មកម្មវិធីធ្វើឱ្យប្រសើរឡើងសេវាដឹកជញ្ជូន ទាក់ទងនឹងការផ្លាស់ប្តូរមូលនិធិគម្រោង LRTA ជាច្រើន រួមទាំង ការទិញដាច់ផ្លូវ (fixed route fleet) កន្លែងលក់សំបុត្រសម្រាប់អ្នកដំណើរដោយស្វ័យប្រវត្តិ និងរថយន្តក្រុងដឹកជញ្ជូន។ សេចក្តីព្រាងវិសោធនកម្មជាសង្ខេបអាចយកចេញពី www.nmcog.org។

កិច្ចប្រជុំជាសាធារណៈចំនួនពីរត្រូវបានកំណត់កាលបរិច្ឆេទ។ កិច្ចប្រជុំលើកទីមួយ ជាកិច្ចប្រជុំជាសាធារណៈតាមវីដេអូ ដើម្បីទទួលមតិយោបល់លើសេចក្តីព្រាងវិសោធនកម្មដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥ និង៣០នាទីល្ងាច។ បណ្តាញតភ្ជាប់កិច្ចប្រជុំអាចរកឃើញនៅលើវេបសាយរបស់ NMCOG ។ លោក អ្នក ក៏អាចដាក់ជូនមតិយោបល់តាមរយៈទូរស័ព្ទលេខ (978) 454-8021លេខបន្ត 121 ឬតាមរយៈអ៊ីម៉ែល: jhoward@nmcog.org។ ប្រសិនបើចង់ មតិយោបល់អាចផ្ញើតាមម៉ែលទៅ៖ NMCOG តាមអាសយដ្ឋាន 40 Church St. Suite 200, Lowell, MA 01852 ។ កិច្ចប្រជុំលើកទីពីរជាកិច្ចប្រជុំវីដេអូ ត្រូវបានកំណត់កាលបរិច្ឆេទនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២រសៀល នៅពេលដែល NMMPO នឹងប្រជុំឡើងវិញដើម្បីពិចារណាអនុម័តលើការធ្វើវិសោធនកម្ម និងបញ្ហាផ្សេងទៀតទាក់ទងនឹង NMMPO ។

កំណត់សំគាល់៖ កិច្ចប្រជុំ NMMPO ក្នុងពេលបច្ចុប្បន្នត្រូវបានធ្វើឡើងតាមវីដេអូ Zoom កម្មវិធី ។ ព័ត៌មានអំពីការចូលកិច្ចប្រជុំនឹងមានផ្សាយលើ www.nmcog.org។ លោក អ្នក ក៏អាចទទួលព័ត៌មានអំពីកិច្ចប្រជុំបានដោយគ្រាន់តែហៅទូរស័ព្ទលេខ 978-454-8021 លេខបន្ត 121 ឬអ៊ីម៉ែល jhoward@nmcog.org ។

NMMPO ផ្តល់ការស្នាក់នៅសមរម្យនិងជំនួយខាងផ្នែកភាសាដោយឥតគិតថ្លៃតាមការស្នើសុំ (រួមទាំង អ្នកបកប្រែភាសាសញ្ញាបែបអាមេរិក និងភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស វីដេអូមានអក្សរនៅលើអេក្រង់ ឧបករណ៍ជំនួយការស្តាប់ និងមាន សម្ភារៈជំនួយផ្សេងៗទៀត។ សម្រាប់ការសុំជំនួយ សូមទំនាក់ទំនងទៅ Justin Howard តាមរយៈលេខទូរស័ព្ទ (978) 454-8021 លេខបន្ត 121 ឬអ៊ីម៉ែល jhoward@nmcog.org។ ការស្នើសុំត្រូវធ្វើឡើងអោយបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់តម្រូវការសេវាជាមុនរួមទាំងភាសាសញ្ញា CART ឬ ការបកប្រែភាសា។

NOTICE OF PUBLIC MEETING
AND COMMENT OPPORTUNITY: Draft Amendment to the NMMPO's FFY 2021-2025 Transportation Improvement Program

The Northern Middlesex Metropolitan Planning Organization (NMMPO) has released for public comment draft amendment 1 to the FFY 2021-2025 Transportation Improvement Program (TIP). The proposed TIP amendment involves funding changes to several LRTA projects including the purchase of fixed route fleet, automatic passenger counters and bus lifts. A summary of the draft amendment can be found at www.nmcog.org.

Two upcoming public meetings are scheduled. One, a virtual public meeting to receive comments on the draft amendment, will be held on March 9, 2021 at 5:30 PM. The meeting link can be found on the NMCOG website. You may also submit comments by phone at (978) 454-8021, ext. 121, or by email: jhoward@nmcog.org. If preferred, comments may be mailed to: NMCOG, 40 Church St. Suite 200, Lowell, MA 01852. A second virtual meeting is scheduled for March 24, 2021 at 2:00 PM, when the NMMPO will reconvene to consider endorsement of the amendment and other issues pertaining to the NMMPO.

Notice: NMMPO meetings are currently being held virtually via the Zoom platform. Information about accessing the meeting will be posted at www.nmcog.org. You can also get information on meeting access by calling 978-454-8021, ext. 121 or by emailing jhoward@nmcog.org. The NMMPO provides reasonable accommodations and/or language assistance free of charge upon request (including but not limited to interpreters in American Sign Language and languages other than English, open or closed captioning for videos, assistive listening devices and alternate material formats), as available. For assistance, please contact Justin Howard at (978) 454-8021, ext. 121 or at jhoward@nmcog.org. Requests should be made as soon as possible for services requiring advanced arrangements, including sign language, CART or language translation or interpretation.

PRINT READERSHIP

50,000 Monthly / 600,000 Annually
Plus additional exposure in our online
editions at khmerpostusa.com



**ONLINE EDITIONS
AVAILABLE AT
KHMERPOSTUSA.COM**

2021 PRINTING SCHEDULES


EFFECTIVE JANUARY 1, 2021

ADVERTISING RATES AND SIZES

All ads are printed in Full Color

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



Khmer Post USA

Distribution Locations Include:

Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

2021 PRINTING DATES

**Advertising deadlines are 5 business days
prior to printing date.**

January 11 & 25	July 5 & 19
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

**MONTHLY
DISTRIBUTION**

70+ Locations in Lowell, MA • 7,000 copies
25 Locations in Lynn & Revere, MA • 1,000 copies
25 Locations in Providence & Cranston, RI • 2,000 copies
Additional distribution online

CONTACT INFO

27 Jackson Street • Unit 329 • Lowell, MA 01852

Tel: 978.677.7163 • Fax: 978.677.7092

Email: khmerpostusa@gmail.com

www.khmerpostusa.com

*Khmer Post USA is a proud member of
New England Press & Newspaper Association
and Greater Merrimack Valley Convention and Visitors Bureau*



Follow us
@KhmerPostUSA



Subscribe
@KhmerPostUSA



Follow us
@KhmerPostUSA